

25. ព្រះអម្ចាស់អើយ

យើងអធិស្ឋានសុំអោយរដ្ឋាភិបាលក្នុងប្រទេសអាហ្វ្រិក និងបង្កើតការប្រឆាំងអំពើហិង្សា ទាក់ទងនឹងយែនឌ័រ ដែលគេមានឡើងនៅក្នុងក្រុមគ្រួសារ ព្រោះរដ្ឋាភិបាលគិតថា នេះគឺជារឿងរបស់គ្រួសារ និងរៀងឯកជនរបស់គេ។

26. នៅក្នុងប្រទេសបារាំង ជារៀងរាល់៣ថ្ងៃ

ស្ត្រីត្រូវបានសម្លាប់ដោយដៃគូរបស់គេ។ រដ្ឋាភិបាលបានប្រាប់លេខទូរស័ព្ទ ដើម្បីអោយជនរងគ្រោះអាចទាក់ទងមកបាន តែត្រូវបានដៃគូរបស់គេគំរាម។ សូមអោយស្ត្រីអាចទាក់ទងទៅនរណាម្នាក់អោយទាន់ពេលវេលា។

27. ឱ បិតាអើយ

សូមជួយអោយកូនស្រីនៅក្នុងប្រទេសអ៊ីយរូហ្គាយមានប្រាជ្ញាក្នុង ការជ្រើសរើសស្វាមីដែលស្រឡាញ់ និងការពារពួកគេ គឺមិនមែនស្វាមីដែលវាយដំ ឬស្លាប់ពួកគេនោះទេ។

28. ឱ ព្រះជាម្ចាស់អើយ

សូមជួយអ្នកម្តាយអោយមានការយកចិត្តទុកដាក់ក្នុងការការពារកូនស្រី និងមានភាពក្លាហានក្នុងការរាយការណ៍ប្រាប់គេពីការរំលោភ ឬអំពើហិង្សាទៅលើកូនស្រីពិសេសណាមួយ តាមចិត្តចិត្តក្រុមផងដែរ។

29. ព្រះបិតាអើយ

យើងខ្ញុំអធិស្ឋានសម្រាប់ភាពយុត្តិធម៌សម្រាប់អ្នកក្រីក្រ អ្នកមិនទទួលបានការអប់រំ និងអ្នកដែលមានវណ្ណៈទាបនៅក្នុងប្រទេសនេះ។ អ្នករងអំពើហិង្សា ពួកគាត់ច្រើនតែគ្មានសម្លេង ឬសមត្ថភាពក្នុងការស្វែងរកមេធាវី ឬការជំនុំជម្រះដោយយុត្តិធម៌ពីរដ្ឋាភិបាលនោះទេ។

30. សូមបញ្ឈប់អំពើអាក្រក់របស់មនុស្សទុច្ចរិត

ហើយជួយមនុស្សសុចរិតអោយមានចិត្តរឹងប៉ឹងឡើង!
ព្រះដ៏សុចរិតអើយ! ព្រះអង្គគ្រឿងយល់ចិត្តក្តៅរបស់មនុស្ស!

<기도 후원자의 편지>

‘소망의 여인들’을 알게 된 것은 은혜입니다.

아주 분주하게 일상을 살아가는 저에게, 매월 첫 주 금요일 에 있는 ‘소망의 기도’ 모임은 감사가 넘치는 시간입니다. 함께 뜨겁게 찬양하고 기도 드리는 동안 기대감과 설렘과 감사를 누립니다.

아무도 알아주지 않는, 누군지 알 수 없는 무명의 여인들을 위해 하나님께 기도를 심는 일은 아주 의미 있는 일이고 하나님께서 기뻐하시는 일이라 확신합니다.

비록 구체적인 열매가 눈에 보이지 않고 귀에 들리지는 않지만 하나님이 우리의 기도를 사용해서 일하신다는 것에 대해 확실한 믿음을 가지고 있습니다.

기도달력에 있는 기도문 하나하나 간절히 기도하며 세계를 품고 기도한다는 자부심 또한 느낍니다. ‘소망의 기도’가 소 망을 심는 시간이라 믿으며 복을 누리게 되어 감사합니다.

늘 상주해서 일하시는 TWR 사역자들을 축복합니다.

할렐루야!

- 고인숙 집사



Women of Hope Prayer Calendar

ប្រតិទិនអធិស្ឋានចេញផ្សាយជារៀងរាល់ខែ ដែលមានជាង 100ភាសា និងមានអ្នកចូលរួមអធិស្ឋានជាង



2020. 9.

អំពើហិង្សាក្នុងគ្រួសារការរំលោភសេពសន្តិសុខៈការកាត់ស្បែកស្ត្រី

សូមអោយយើងអធិស្ឋានសម្រាប់ស្ត្រីដែលរស់នៅជាមួយគ្រួសារ ដែលមានអំពើហិង្សា។ យើងអធិស្ឋានសូមអោយពួកគាត់មានសេរីភាពពីអ្វីដែលពួក គាត់មិនសមនឹងទទួល។ សូមអោយយើងលើកទឹកចិត្ត ដល់ស្ត្រីទាំងនោះអោយសម្លឹងមើលព្រះជាម្ចាស់ ដែលទ្រង់ប្រទានសេចក្តីសង្ឃឹមសម្រាប់ពួកគាត់។ សូមអោយស្ត្រីទាំងនោះដឹងថា ព្រះពរនៃព្រះកំពុងតែនៅខាងមុខពួកគាត់។ ព្រះជាម្ចាស់នឹងធ្វើការ ដើម្បីនាំការល្អអ។

TWR Korea 북방선교방송

서울특별시 관악구 양녕로 15, 월드빌딩 6층
전화 (02)886-5671 / 이메일 phkorea@twrk.or.kr

Phum Rong Chak, Sangkat Kok Kleang,
Khan Sen Sok, Phnom Penh
(គ្រូមីងចក្រ សង្កាត់គោកក្លោង ខ័ណ្ឌសែនសុខរាជធានីភ្នំពេញ)
Tel: 092 60 60 51 /086 60 60 56

후원안내
국민은행 851-01-0003-724 북방선교방송
최초 입금 후 사무실로 연락주시기 바랍니다.

អធិស្ឋានសំរាប់.....

1. ឪ ព្រះវរបិតាអើយ

សូមទូរង់ជួយព្យាបាលជនរងគ្រោះដោយអំពើហិង្សា និងការចាប់រំលោភ

ឲ្យពួកគេអាចរកឃើញសេចក្តីអំណរនៅក្នុងជីវិត និងកសាងគ្រួសារដែលមានសុខភាពល្អអោយខ្លួនពួកគេផ្ទាល់។

បិតាអើយ សូមបង្ហាញដល់ពួកគេថា ទូរង់ដែលជាអនុកបង្កើតពួកគេ បានឃើញការឈឺចាប់របស់ពួកគេ ទូរង់មានភាពសោកសៅជាមួយពួកគេ ហើយទូរង់នឹងផុតលំការព្យាបាលដល់ពួកគេ។

2. ព្រះអម្ចាស់អើយ យើងខ្ញុំសូមអធិស្ឋាន កុំអោយស្ត្រី និងកុមារី នៃប្រទេស ប៊ូនេ រ៉ូនេ និងមិនបន្តការបុប្ផធម៌ហិង្សាដែលពួកគេបានឆ្ងល់ដក់នោះឡើយ។

3. ព្រះអម្ចាស់អើយ

យើងខ្ញុំអធិស្ឋានឲ្យមានការផ្លាស់ប្តូរនៅក្នុងរបបធម៌ក្នុងប្រទេស កងហ្សានីដែលនៅតែមានការអនុវត្តរបបធម៌កាត់ស្បែកប្រដាប់ នុតពូជស្ត្រី (FGM) ។

សូមនាំមកនូវការលើកទឹកចិត្តដល់អនុកដឹកនាំទាំងនោះឲ្យបញ្ចប់ការអនុវត្តមួយនេះ។

4. បិតាដែលគង់នៅស្ថានសួគ៌អើយ យើងសូមអធិស្ឋានអោយ

វែងអូអំពើហិង្សា និងការរំលោភបំពានផ្លូវភេទ ដែលបានផុសពុរផ្សាយនៅលើបណ្តាយសង្គមអ៊ិនធឺណិត និងត្រូវបានបញ្ចូលបំ ដែលពុជនីកិច្ចព្រមព្រៀងក្នុងក្តីសង្ឃឹម មានការលើកកម្ពស់នៃការយល់ដឹងទៅដល់ឪពុកម្តាយនៃប្រទេសរ៉ូម៉ានី ដើម្បីតាមដានកូនរបស់ពួកគេក្នុងការប្រើប្រាស់ប្រព័ន្ធអ៊ិនធឺណិត ។

5. ព្រះអង្គអើយ

សូមទូរង់បានប្រទានប្រាជ្ញាដល់គណៈកម្មការជាតិនៃប្រទេសឥណ្ឌូនេស៊ីដែលស្តីពីអំពើហិង្សាប្រឆាំងនឹងស្ត្រី និងការពារលិខិតមនុស្សរបស់ស្ត្រី។

6. បិតាអើយ យើងដឹងថា

កុមារដែលធំធាត់ឡើងដោយអំពើហិង្សាក្នុងគ្រួសារភាគច្រើននឹងក្លាយជាអនុករំលោភបំពានមនុស្ស នៅពេលដែលពួកគេធំឡើង យើងសូមអធិស្ឋានអោយឪពុកម្តាយទាំងអស់សុំឡាញ់កូនៗរបស់ពួកគេ ហើយប្រៀនប្រដៅពួកគេតាមរបៀបរបស់ទូរង់

7. យើងខ្ញុំសូមសរសើរតម្កើងទូរង់ បិតាអើយ

របបធម៌នៃការកាត់ស្បែកប្រដាប់ភេទស្ត្រី គឺជាអំពើខុសច្បាប់នៅក្នុងប្រទេសហ្វីលីពីន ហើយមានតែក្មេងស្រីចំនួន ២,២% ប៉ុណ្ណោះ ដែលបានរាយការណ៍អំពីការរងគ្រោះបែបនេះចំពោះពួកគេ។ យើងសូមអធិស្ឋានសម្រាប់ក្រុមជនជាតិភាគតិចដែលនៅតែអនុវត្ត ហើយសូមអោយពួកគេនឹងបញ្ចូលបំរាស់ទាំង។

8. បិតាអើយ

យើងសូមអរព្រះគុណទូរង់ដែលមានស្ត្រីជាច្រើននៅក្នុងប្រទេសចិន បានមក ដើម្បីចែករំលែកបទពិសោធន៍នៃការរំលោភបំពានរបស់ពួកគេ។

យើងសូមអធិស្ឋានអោយភាពយុត្តិធម៌របស់ទូរង់បានសំរេច និងនាំមកនូវការល្អលោម និងការព្យាបាល ទៅលើជនរងគ្រោះផងដែរ

9. យើងសូមលើកតម្កើងនាមទូរង់

ចំពោះច្បាប់ថ្មីរបស់ប្រទេសអ៊ុយក្រែន ដែលបានកាត់តែងឡើងថានឹងកាត់ទោសអនុកដែលប្រព្រឹត្តិអំពើហិង្សាលើសាច់ញាតិរបស់ពួកគេ។

10. ព្រះអម្ចាស់អើយ សូមនាំមកនូវសេចក្តីសង្គ្រោះ

និងសេរីភាពដល់ប្រុសប្លុន្ទញ្ញជាច្រើនដែលញៀននឹងស្រា គ្រឿងញៀន និងរឿងអាសអាភាស។ សូមលុបបំបាត់ និងបញ្ចូលបំការរំលោភសេពសន្ទុះ និងអំពើហិង្សាដែលពួកគេបានធ្វើចំពោះគ្រួសាររបស់ពួកគេ និងនាំមកនូវការព្យាបាលដល់ជនរងគ្រោះទាំងអស់នោះផងដែរ។

11. ព្រះអម្ចាស់អើយ

សូមផុតលំភាពក្លាហានដល់ជនរងគ្រោះដោយការរំលោភសេពសន្ទុះនៅក្នុងប្រទេសឥណ្ឌា ដើម្បីរាយការណ៍អំពីឧក្រិដ្ឋបកម្មមុខទៅដល់ប៉ូលីស ទោះបីជាពួកគេបានស្គាល់ជាមួយនឹងជនល្មើសក៏ដោយ។ សូមអោយគ្រប់ក្រុមគ្រួសារបានធ្វើការគាំទ្រដល់ក្មេងស្រី និងស្ត្រីទាំងនេះដែលកំពុងរងទុក្ខ ហើយទទួលយកពួកគេផងដែរ

12. ឪ ព្រះអម្ចាស់អើយ អំពើហិង្សា

និងការរំលោភបំពានក្នុងក្រុមគ្រួសារ មានការកើនឡើងយ៉ាងខ្លាំងនៅទូទាំងពិភពលោកក្នុងកំឡុងពេល ដែលមានជំងឺកូវីត១៩នេះ។ មជ្ឈមណ្ឌលអាហ្វ្រិកខាងត្បូងបានទទួលរបាយការណ៍នៃស្ត្រីដែល ជាប់នៅក្នុងផ្ទះជាមួយដៃគូដែលប្រព្រឹត្តិការរំលោភបំពានមកលើពួកគាត់ ច្រើនជាងពេលដំបូង។ ឪព្រះវរបិតាអើយសូមផុតលំមធ្យោបាយសម្រាប់ការរត់គេចពីការនេះ និងការព្យាបាល។

13. ព្រះអម្ចាស់អើយ សូមជួយស្ត្រីក្នុងក្តីសង្ឃឹមរបស់ TWR

ឲ្យចែករំលែក និងបង្ហាញយ៉ាងច្បាស់ជាមួយស្ត្រីៗថា ពួកគេជាមនុស្សមានតម្លៃ និងមានតម្លៃបំផុតចំពោះទូរង់។ ពីព្រោះមានស្ត្រីជាច្រើនជឿថា ពួកគាត់សាកសមនឹងទទួលបានការស្តីបន្ទោស នឹងអំពើហិង្សាពីសំណាក់ដៃគូរបស់ពួកគាត់។

14. ព្រះវរបិតាអើយ យើងសូមអធិស្ឋានសំរាប់ការបញ្ចប់អំពើហិង្សាក្នុងគ្រួសារនៅក្នុងប្រទេសអាណូបាស៊ី ដែលមានស្ត្រី ៥០ភាគរយជជានរងគ្រោះ។ ទន្ទឹមនឹងអំពើហិង្សាស្ត្រីនៅតំបន់ជនបទនោះ ក៏បុរេឈមនឹងការមើលងាយផងដែរ។

15. ព្រះអង្គអើយ

សូមទូរង់បានដាស់ក្រមដន្ត់របស់ទូរង់ដើម្បីគាំទ្រជនរងគ្រោះនៃអំពើហិង្សាក្នុងគ្រួសារ និងការរំលោភ ដែលពួកគាត់គ្មាននរណាអាចជួយពួកគាត់បានទេ។ “ចូរលើកមាត់និយាយដន្តសមនុស្សសត ក្នុងរឿងក្តីរបស់ពួកអនុកដែលឥតមានអនុកណាជួយ” សុភាសិត៣១:៨។

16. ព្រះអម្ចាស់អើយ

យើងសូមអធិស្ឋានអោយប្រជាជននៅប្រទេសអាឡឺម៉ង់នឹងយល់ដឹងអំពីការកាត់ស្បែកប្រដាប់ភេទស្ត្រី តាមរយៈប្រតិទិនអធិស្ឋានប្រចាំថ្ងៃរបស់ព័ន្ធកិច្ចព្រមព្រៀងក្នុងក្តីសង្ឃឹម ។ សូមឱ្យពួកគេបានចូលរួមអធិស្ឋានអោយបានចប់ និងផុតលំការគាំទ្រដល់អង្គការនេះផងដែរ។

17. ឪ ព្រះអម្ចាស់អើយ

អធិស្ឋានសម្រាប់ការបញ្ចូលបំការរំលោភសេពសន្ទុះនៅក្នុងប្រទេស លីបេរីយ៉ា ដែលកុមារ និងស្ត្រី ចំណោមម្នាក់ក្នុង១០នាក់ បានជួបប្រទះ។ បិតាអើយ សូមជួយដល់ជនរងគ្រោះ និងការពារពួកគេពីអំពើអាក្រក់នេះ។

18. ព្រះអង្គអើយ សូមអោយឪពុកម្តាយនៅប្រទេសកូរ៉េ បង្រៀនកូនៗរបស់ពួកគាត់ដោយប្រាជ្ញា និងមិនប្រើហិង្សាលើកូន ដូចនៅក្នុងព្រះគម្ពីរអេភេស ៦:៤បានប្រាប់ថា បងប្អូនដែលជាឪពុក កុំធ្វើអោយកូនរបស់ខ្លួនម្សៅម៉ៅនោះឡើយ តែត្រូវអប់រំកូនដោយពាក្យប្រៀនប្រដៅ និងដំបូន្មាន សុរសតាមព្រះបន្ទូលព្រះ។

19. ព្រះអម្ចាស់អើយ យើងអធិស្ឋានសម្រាប់ប្រុស និងឪពុកៗនៅក្នុងប្រទេសអ៊ុយហ្គ្រាយ កុំអោយមានការប្រើអំពើហិង្សាលើប្រពន្ធធ និងកូនៗ តែសូមអោយពួកគាត់ថែរក្សាគ្រួសារវិញ។

20. យើងសូមសរសើរតម្កើងព្រះអង្គ សម្រាប់ប្រទេសឥណ្ឌូនេស៊ី ដែលបានចាប់ខ្លួន ដោយសារតែក្មេងស្រីដែលគេរំលោភដោយសាច់ញាតិត្រូវបានរាយការណ៍។ សូមអោយការរាយការណ៍នេះអាចលើកទឹកចិត្តដល់ស្ត្រី និងក្មេងស្រីដែលរងគ្រោះមានភាពក្លាហានក្នុងការរាយការណ៍។

21. ព្រះជាម្ចាស់អោយ យើងខ្ញុំអធិស្ឋានសម្រាប់ការព្យាបាល និងការការពារដល់ស្ត្រីនៅប៊ុលហ្គារី ដែលរងដោយអំពើហិង្សា។ យើងក៏អធិស្ឋានសម្រាប់បញ្ហាល្មើកាក ដែលអាចជួយដល់ស្ត្រី និងក្មេងៗអោយរួចផុតពីការរំលោភបំពាននេះ។

22. បិតាអើយ យើងអធិស្ឋានសម្រាប់ស្ត្រីក្នុងប្រទេសកូឌីវ ដែលបានឆ្ងល់ដក់អំពើហិង្សា។ សូមអោយមានការកែប្រែប្រព័ន្ធច្បាប់ ដើម្បីគាំទ្រដល់អនុកដែលត្រូវការជំនួយ។

23. បិតាអើយ ដួងចិត្តរបស់យើងឈឺចាប់ និងបង្ហូរទឹកភ្នែក ដល់ស្ត្រី និងក្មេងស្រី ដែលរងការរំលោភផ្លូវភេទ ដែលរស់នៅដោយហានិភ័យក្នុងការបាត់បង់ជីវិត។ ភាគច្រើន ពួកគាត់មិនស្វែងរកជំនួយ ពីព្រោះពួកគាត់មិនដឹងថាគេចខ្លួនទៅទីណា។

24. បិតាអើយ យើងខ្ញុំសូមអរព្រះគុណព្រះអង្គ ដែលការរាយការណ៍ការរំលោភមានច្រើន ដែលធ្វើអោយមនុស្សស្ទើរតែចាប់ផ្តើមរិះបរាស់ ដើម្បីអោយមានការផ្លាស់ប្តូរច្បាប់មិនកាត់ទោសអនុកជនល្មើស ដែលមានឋានៈខុសៗ។ សូមអោយជនល្មើសត្រូវផុតនូវទោស ហើយកុំរើសអើងជនរងគ្រោះ។